


# ALUINCH


## Mortise Lock

MORTISE LOCK FOR ALUMINIUM DOOR/ លេខកូនឃាត់អារ៉ាមីនីយំ




### MA-01 MORTISE SASH LOCK

តុលបកូនឃាត់អារ៉ាមីនីយំដែរការប្រើបាន  
**SPINDLE 8 MM.** ទូរកាប់អេឡិក ឈាម 8 មម.  
**FACE PLATE 22 x 245 MM.,** ហុងផែកកវាំង 22 x 245 មម.,  
**STAINLESS STEEL** សោតុលីលេស  
**ZINC ALLOY LATCH** គុណកូនឃាត់ ឱងក់អ៊ូលូយ  
**BRASS BOLT** សកកប្រចុកងង់អេឡិក  
**NICKEL PLATED, NON-HENDED** ពេកកសីណីកើត  
**BLACKSET 30 MM.** នៅកូនឃាត់ 30 មម.




### MA-01M MORTISE SASH LOCK WITH MAGNET

តុលបកូនឃាត់អារ៉ាមីនីយំដែរការប្រើបានបែបណ៍អេឡិក  
**SPINDLE 8 MM.** ទូរកាប់អេឡិក ឈាម 8 មម.  
**FACE PLATE 22 x 241 MM.,** ហុងផែកកវាំង 22 x 241 មម.,  
**STAINLESS STEEL** សោតុលីលេស  
**ZINC ALLOY LATCH** គុណកូនឃាត់ ឱងក់អ៊ូលូយ  
**BRASS BOLT** សកកប្រចុកងង់អេឡិក  
**NICKEL PLATED, NON-HENDED** ពេកកសីណីកើត  
**BLACKSET 30 MM.** នៅកូនឃាត់ 30 មម.



### MA-02 MORTISE DEAD LOCK

តុលបកូនឃាត់អារ៉ាមីនីយំដែរការប្រើបានបែបសំរាប់ការ  
**FACE PLATE 22 x 158 MM.,** ហុងផែកកវាំង 22 x 158 មម.,  
**STAINLESS STEEL** សោតុលីលេស  
**ZINC ALLOY LATCH** គុណកូនឃាត់ ឱងក់អ៊ូលូយ  
**BRASS BOLT** សកកប្រចុកងង់អេឡិក  
**NICKEL PLATED, NON-HENDED** ពេកកសីណីកើត  
**BLACKSET 30 MM.** នៅកូនឃាត់ 30 មម.



### MA-03 MORTISE LOCK FOR SLIDING DOOR


តុលបកូនឃាត់អារ៉ាមីនីយំដែរការប្រើបានលេខំ  
**FACE PLATE 22 x 168 MM.,** ហុងផែកកវាំង 22 x 168 មម.,  
**STAINLESS STEEL** សោតុលីលេស  
**ZINC ALLOY LATCH** គុណកូនឃាត់ ឱងក់អ៊ូលូយ  
**BRASS BOLT** សកកប្រចុកងង់អេឡិក  
**NICKEL PLATED, NON-HENDED** ពេកកសីណីកើត  
**BLACKSET 30 MM.** នៅកូនឃាត់ 30 មម.

ទូទាត់ជីថិក និង សំរាប់ការប្រើបាន នៅកូនឃាត់

# ALUINCH

## Mortise Lock

MORTISE LOCK FOR WOOD DOOR/ เสื้อกุญแจ สำหรับบานไม้



**MW-01**

MORTISE SASH LOCK

ตัวล็อกกุญแจสำหรับประตูบานเปิดทางเดียว

PC HOLE

SPINDLE 8 MM.

**BACKSET 55 MM.**

DISTANCE 72 MM.

SQUARE FACE PLATE 22 x 246 MM.,

STAINLESS STEEL.,

LATCH AND DEAD BOLT

สำหรับใช้ร่วมกับเสื้อกุญแจระบบ PC

รูไกเหล็ก ขนาด 8 มม.


ระยะกุญแจ 55 มม.

ระยะห้องน้ำจีบ 72 มม.

หน้าเพลทกว้าง 22 x 246 มม.

สแตนเลส

ลิ้นกุญแจ และลิ้นตาย



**MW-01M**

MORTISE SASH LOCK WITH MAGNET

ตัวล็อกกุญแจสำหรับประตูบานเปิดทางเดียวแบบแม่เหล็ก

PC HOLE

SPINDLE 8 MM.

**BACKSET 55 MM.**

DISTANCE 72 MM.

SQUARE FACE PLATE 20 x 234 MM.,

STAINLESS STEEL.,

LATCH AND DEAD BOLT

สำหรับใช้ร่วมกับเสื้อกุญแจระบบ PC

รูไกเหล็ก ขนาด 8 มม.


ระยะกุญแจ 55 มม.

ระยะห้องน้ำจีบ 72 มม.

หน้าเพลทกว้าง 20 x 234 มม.

สแตนเลส

ลิ้นกุญแจ และลิ้นตาย



**MW-02**

MORTISE DEAD LOCK

ตัวล็อกกุญแจสำหรับประตูบานเปิดสองทาง

PC HOLE

**BLACKSET 55 MM.**

SQUARE FACE PLATE 24 x 138 MM.,

STAINLESS STEEL.,

LATCH AND DEAD BOLT


สำหรับใช้ร่วมกับเสื้อกุญแจระบบ PC

รูไกเหล็ก ขนาด 55 มม.

หน้าเพลทกว้าง 24 x 138 มม.

สแตนเลส

ลิ้นกุญแจ และลิ้นตาย



**MW-03**

MORTISE LOCK FOR SLIDING DOOR

ตัวล็อกกุญแจสำหรับประตูบานเลื่อน

PC HOLE

**BACKSET 55 MM.**

SQUARE FACE PLATE 24 x 160 MM.,

STAINLESS STEEL.,

LATCH AND DEAD BOLT

สำหรับใช้ร่วมกับเสื้อกุญแจระบบ PC

รูไกเหล็ก ขนาด 55 มม.

หน้าเพลทกว้าง 24 x 160 มม.

สแตนเลส

ลิ้นกุญแจ และลิ้นตาย

โปรดเช็คระยะการเจาะอุปกรณ์จากชั้นงานจริงจากการบริษัทก่อนทุกครั้ง

MEETS YOUR DESIRE ...

20.02

Mortise Lock



**MW-06**

MORTISE LOCK WITH CYLINDER THUMB TURN  
ตัวล็อกบานเลื่อน แบบฝัง หมุนล็อกไว้หรือยก

THICKNESS DOOR 35 - 50 MM.

SPINDLE 8 MM.

**BACKSET 50 MM.**

SQUARE FACE PLATE 16 x 158 MM.,

STAINLESS STEEL.,304

CYLINDER THUMB TURN

LOCK TYPE : WC/BATHROOM

สำหรับประตูหนา 35 - 50 มม.

รูไกเหล็ก ขนาด 8 มม.

ระยะถูกใจ 50 มม.

หน้าเพลทกว้าง 16 x 158 มม.

สแตนเลส 304

ใช้กุญแจแบบฝัง

ใช้สำหรับห้องน้ำ



**MW-08**

MORTISE LOCK WITH OPEN -CLOSE KNOB  
ตัวล็อกบานเลื่อน แบบบิด ว่าง - ไม่ว่าง

THICKNESS DOOR 35 - 50 MM.

SPINDLE 8 MM.

**BACKSET 50 MM.**

SQUARE FACE PLATE 16 x 158 MM.,

STAINLESS STEEL.,304

CYLINDER THUMB TURN

LOCK TYPE : WC/BATHROOM

สำหรับประตูหนา 35 - 50 มม.

รูไกเหล็ก ขนาด 8 มม.

ระยะถูกใจ 50 มม.

หน้าเพลทกว้าง 16 x 158 มม.

สแตนเลส 304

ใช้กุญแจแบบบิด

ใช้สำหรับห้องน้ำ

โปรดเช็คระยะการเจาะอุปกรณ์จากชั้นงานจริงจากทางบริษัทก่อนทุกครั้ง

## Mortise Lock

MORTISE LOCK FOR WOOD DOOR/ เสื้อกุญแจ สำหรับบานไม้



**MW-04**

MORTISE SASH LOCK WITH OPEN -CLOSE KNOB  
ตัวล็อกบานเปิด แบบบิด ว่าง - ไม่ว่าง

PC HOLE  
SPINDLE 8 MM.  
**BACKSET 55 MM.**  
DISTANCE 72 MM.  
SQUARE FACE PLATE 20 x 234 MM.,  
STAINLESS STEEL.,304  
LATCH AND DEAD BOLT

สำหรับใช้ร่วมกับเสื้อกุญแจระบบ PC  
รูแกนหลัก ขนาด 8 มม.  
ระยะห้องน้ำจั๊บ 55 มม.  
ระยะห้องน้ำจั๊บ 72 มม.  
หน้าเพลทกว้าง 20 x 234 มม.  
สแตนเลส 304  
ลิ้นกุญแจ และลิ้นตาย

**MW-04S** OPEN - CLOSE MORTISE FOR TOILET DOOR  
ชุดล็อกประตูห้องน้ำแบบ ว่าง-ไม่ว่าง ( เยี่ยว - ดึง )

- MADE OF SUS304 STAINLESS STEEL
- ANTI - RUST
- DECORATIVE & DURABLE
- STAINLESS STEEL SCREW & PLATE SUPPLIED
- เหมาะสมสำหรับใช้กับประตูห้องน้ำ
- มีสถานะบิด ว่าง หรือ ไม่ว่าง ( เยี่ยว - ดึง )
- ผลิตจาก สแตนเลสสตีล แข็งแรงทนทาน ใช้งานได้นาน ไม่เป็นสนิม



**MW-05**

MORTISE LOCK WITH CYLINDER THUMB TURN  
ตัวล็อกบานเลื่อนล็อกพื้น แบบบิด หมุนล็อก

THICKNESS DOOR 37 - 42 MM.  
**BACKSET 51 MM.**  
SQUARE FACE PLATE 24 x 170 MM.,  
STAINLESS STEEL.,304  
CYLINDER THUMB TURN  
NO LATCH AND DEAD BOLT

สำหรับประตูหนา 37- 42 มม.  
ระยะห้องน้ำ 51 มม.  
หน้าเพลทกว้าง 24 x 170 มม.  
สแตนเลส 304  
ลิ้นกุญแจแบบบิด  
ไม่มีลิ้นกุญแจ มีแต่ลิ้นตาย

โปรดเช็คระยะการเจาะอุปกรณ์จากชั้นงานจริงจากการบริษัทก่อถอนทุกครั้ง